

ការស្វែងរកលំនឹងរបស់ពួកយើង

ការការពារអិល ជំពប់ និងជំពាក់ជើង

ការដួលអាចបណ្តាលឱ្យរបួសប៉ះទង្គិចខួរក្បាល។
កត់សម្គាល់ និងលុបបំបាត់គ្រោះថ្នាក់នៅផ្ទះដែលបង្កើនហានិភ័យនៃការដួល។

ស្វែងរកជើង

- ពាក់ឱ្យស្រួល មិនអិល រឹបជិត កែងជើងទាបដែលជួយស្វែងរកជើងដែលអាចតោងដោយសុវត្ថិភាព។

កម្រាលឥដ្ឋ

- ដោះកម្រាលព្រំចេញ ហើយធានាថាកម្រាលព្រំរលុង។
- រក្សាផ្លូវដើរឱ្យស្អាតកុំឱ្យស្ទះ។
- ខ្សែអាត់ និងខ្សែភ្លើងជាប់នឹងជញ្ជាំង។

ភ្លើងបំភ្លឺ

- ដំឡើងថលនាសកម្ម និង/ឬភ្លើងពោលយប់ពេញផ្ទះដើម្បីបំភ្លឺគ្រប់ផ្លូវដើរសាល និងជណ្តើរបានគ្រប់គ្រាន់។
- កុងតាក់អំពូល និងភ្លើងគួរតែងាយស្រួលទៅដល់។

ជំហាន និងជណ្តើរ


- ជួសជុលបង្គាន់ដៃរលុង ឬដំឡើងថ្មីនៅសងខាងជណ្តើរ។
- ជួសជុលកាំរលុង ឬមិនស្មើគ្នា។
- ត្រូវប្រាកដថាជណ្តើរមានពន្លឺល្អ។
- ដាក់កុងតាក់ភ្លើងនៅខាងលើ និងខាងក្រោមជណ្តើរ។
- រក្សាជណ្តើរកុំឱ្យមានភាពរញ្ជ័ររញ្ជ័រ។
- លាបតែមខាងលើនៃជំហានជាពិសេសដើម្បីធ្វើឱ្យពួកគេងាយស្រួលមើលឃើញ។

បន្ទប់ទទួលភ្ញៀវ / បន្ទប់គេង / ផ្ទះបាយ

- ប្រើគ្រឿងសង្ហារឹមដែលងាយស្រួលចូល និងចេញ (កម្ពស់ជង្គង់ ឬខ្ពស់ជាងនេះ)។
- រៀបចំបន្ទប់ឡើងវិញដើម្បីបង្កើតទីកន្លែងដើរឱ្យស្រួល។
- រក្សារបស់ដែលប្រើញឹកញាប់ងាយស្រួលយក។
- ទុកទូរសព្ទ និងពិល/ចង្កៀងនៅលើតុក្បែរត្រែងាយស្រួលយកប្រើ។
- រក្សាកម្រាលឥដ្ឋឱ្យស្អាតត្រៃនៅគ្រប់ជ្រុងទាំងអស់។

បន្ទប់ទឹក

- ដាក់កម្រាលព្រំមិនអិលនៅមុខអាងទឹក ឬផ្តាសាយរបស់អ្នក។
- ដំឡើងរបារខាងក្នុងផ្តាសាយ ឬអាងទឹក និងនៅជិតបង្គន់។
- ប្រើកៅអីងូតទឹក និងក្បាលផ្តាសាយកាន់ដៃ។
- ប្រើក្រដាសជូតមាត់ ឬបន្ទះស្អិតក្នុងអាងទឹក ឬផ្តាសាយ។
- ដំឡើងភ្លើងពោលយប់



ស្កេន QR កូដនេះដើម្បី
ស្វែងយល់បន្ថែម។ ↓



សម្រាប់ព័ត៌មានបន្ថែម៖

- ធនធាន A សម្រាប់ការរងរបួសប៉ះទង្គិចខួរក្បាល
- ទំនាក់ទំនងការរស់នៅសហគមន៍
- ការដួលរបស់មនុស្សចាស់ | WA DOH
- ឈររឹងមាំ WA | ការការពារការដួលរបស់មនុស្សចាស់